



សេចក្តីថ្លែងការណ៍រួម

មណ្ឌលឃុំឃាំង និងស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀនជាក់ហិត នៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងបរិបទនៃជំងឺកូវីដ-១៩

០១ មិថុនា ២០២០

ដោយសារការកើតមានជំងឺកូវីដ-១៩ រំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍រួម ឆ្នាំ២០១២ ស្តីពី មណ្ឌលឃុំឃាំង និងស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀនជាក់ហិត¹ និងសេចក្តីថ្លែងការណ៍រួម ឆ្នាំ២០២០ ស្តីពីជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ និងកន្លែងមិនអនុញ្ញាតឲ្យចេញចូលដោយសេរី ផ្សេងទៀត² ស្ថាប័នអង្គការសហប្រជាជាតិ អំពាវនាវជាបន្ទាន់ដល់រដ្ឋសមាជិកទាំងឡាយ សូម ឲ្យបិទជាអចិន្ត្រៃយ៍នូវមណ្ឌលឃុំឃាំង និងស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀនជាក់ហិត និង អនុវត្តសេវាសង្គម និងសុខភាព ដោយផ្អែកលើការស្ម័គ្រចិត្ត ភ័ស្តុតាងដែលមានព័ត៌មានគ្រប់ គ្រាន់ និងផ្អែកលើសិទ្ធិ នៅក្នុងសហគមន៍ ជាវិធានការដ៏សំខាន់មួយ ក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ និងដើម្បីជួយសម្រួលដល់ការជាសះស្បើយឡើងវិញ និងការធ្វើសមាហរណ កម្មអ្នកទាំងឡាយដែលរស់នៅក្នុងមណ្ឌលឲ្យត្រឡប់ទៅរួមរស់ជាមួយ ក្រុមគ្រួសារ និងក្នុង សហគមន៍របស់ពួកគេវិញ។

ជំងឺកូវីដ-១៩ បាន និងកំពុងបង្កបញ្ហាប្រឈមជាច្រើនដល់ប្រទេសនានា នៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការរៀបចំផែនការ និងអនុវត្តវិធានការឆ្លើយតប និងការស្តារឡើងវិញ ដែលមានប្រសិទ្ធភាព និងគោរពសិទ្ធិមនុស្សគ្រប់រូប ដែលមានគោលបំណងមិនទុកនរណាម្នាក់ចោល។ ក្នុងចំណោម ក្រុមទាំងឡាយ ជាពិសេស ក្រុមដែលមានហានិភ័យក្នុងការឆ្លងវីរុសនេះ គឺក្រុមអ្នកដែលស្ថិត នៅក្នុងមណ្ឌលឃុំឃាំងនិងស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀនជាក់ហិត។ ពួកគេច្រើនតែជា ជនដែលគេសង្ឃឹមថាបានប្រើប្រាស់គ្រឿងញៀន ឬដែលមិនអាចផ្តាច់គ្រឿងញៀនបាន ជាអ្នក ដែលបានប្រកបរបររកស៊ីផ្លូវភេទ ឬកុមារដែលរងគ្រោះដោយសារការកេងប្រវ័ញ្ចផ្លូវភេទជាដើម។

¹ http://files.unaids.org/en/media/unaids/contentassets/documents/document/2012/JC2310_Joint%20Statement6March12FINAL_en.pdf
² https://www.ohchr.org/Documents/Events/COVID-19/20200513_PS_COVID_and_Prisons_EN.pdf

លក្ខណៈវិនិច្ឆ័យសម្រាប់ការឃុំខ្លួននៅក្នុងមណ្ឌលទាំងនេះ មានភាពខុសគ្នានៅក្នុង និងនៅក្នុង ចំណោមប្រទេសនានា ប៉ុន្តែជារឿយៗ មនុស្សជាច្រើនត្រូវបានឃុំខ្លួនដោយគ្មាននីតិវិធីត្រឹមត្រូវ គ្រប់គ្រាន់ ការធានាការពារតាមផ្លូវច្បាប់ ឬការពិនិត្យតាមផ្លូវតុលាការ ក្នុងនាមថាជា “ការព្យាបាល” ឬ “ការស្តារនីតិសម្បទា”។ ពួកគេប្រឈមនឹងភាពងាយរងគ្រោះខ្ពស់ជាងមុន រួម ទាំងការឆ្លងមេរោគអេដស៍ របេង ក៏ដូចជា ជំងឺកូវីដ-១៩ ផងដែរ ដែលកើតចេញពីលក្ខខណ្ឌនៃ ការរស់នៅក្រោមកម្រិតស្នង់ជា គួបផ្សំនឹងចំនួនអ្នកជាប់ឃុំចង្អៀតណែនហួសប្រមាណ និងបញ្ហា ប្រឈមផ្សេងៗ ក្នុងការរក្សាគំលាតពីគ្នា។ លើសពីនេះទៀត ការឃុំខ្លួននៅក្នុងមណ្ឌលទាំងនេះ ត្រូវបានគេរាយការណ៍ថាពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ កង្វះអាហារូបត្ថម្ភគ្រប់គ្រាន់ អំពើហិង្សា លើរាងកាយ និងផ្លូវភេទ និងការបដិសេធ ឬការទទួលបានសេវាសុខភាព និងគុណភាពនៃសេវា គាំពារសុខភាពមានកម្រិតទាបជាងខ្លាំង។

ក្នុងគ្រាអាសន្នផ្នែកសុខភាពសកលនេះ ស្ថាប័នអង្គការសហប្រជាជាតិ អំពាវនាវជាថ្មីដល់រដ្ឋ សមាជិកនានា ដែលប្រតិបត្តិការនៅមណ្ឌលឃុំឃាំង និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀនជាកំហិត សូមឲ្យបិទទីតាំងទាំងនោះជាអចិន្ត្រៃយ៍ដោយគ្មានការពន្យារពេលតទៅទៀត ដើម្បីដោះលែងអ្នកទាំងឡាយដែលជាប់ឃុំ ជាវិធានការបន្ថែមដ៏សំខាន់ ក្នុងការទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ការប្រើប្រាស់រូបភាពផ្សេងទៀត នៃការឃុំឃាំង។

ស្ថាប័នអង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋសមាជិកនានា នៅ ពេលដែលរដ្ឋទាំងនោះចាត់វិធានការ ដើម្បីបិទជាអចិន្ត្រៃយ៍នូវមណ្ឌលឃុំឃាំង និងស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀនជាកំហិត និងដើម្បីរៀបចំមណ្ឌលទាំងនោះទៅជាប្រព័ន្ធកំសុតាង ដែលមានព័ត៌មានគ្រប់គ្រាន់នៃការព្យាបាល និងសេវានៅតាមសហគមន៍តាមការស្ម័គ្រចិត្ត ដែល ស្របទៅនឹងសេចក្តីណែនាំ និងគោលការណ៍អន្តរជាតិ ស្តីពីការព្យាបាលផ្តាច់សារធាតុញៀន ការប្រើប្រាស់គ្រឿងញៀន និងសិទ្ធិមនុស្ស។


ចុះហត្ថលេខាដោយ៖



Mr. Bjorn Andersson
*UNFPA Regional Director
for Asia and the Pacific*



Mr. Shigeru Aoyagi
*Director
Asia and Pacific Regional
Bureau for Education
UNESCO Bangkok*



Mr. John Aylieff
*WFP Regional Director
Regional Bureau for Asia
and the Pacific*



Ms. Valerie Cliff
*UNDP Deputy Assistant
Administrator, Deputy
Regional Director for Asia
and the Pacific Director,
Bangkok Regional Hub*



Mr. Jeremy Douglas
*UNODC Regional
Representative, Regional
Office for Southeast Asia
and the Pacific*



Ms. Jean Gough
*UNICEF Regional Director
for South Asia*



Ms. Karin Hulshof
*Regional Director
UNICEF East Asia and
Pacific Regional Office*



Mr. Sergey Kapinos
*Representative
UNODC Regional Office
for South Asia*



Dr. Takeshi Kasai
*WHO Regional Director
for the Western Pacific*



**Dr. Poonam Khetrpal
Singh**
*WHO Regional Director
for South-East Asia*



Dr. Maria Nenette Motus
*Regional Director
IOM Regional Office for
Asia and Pacific*



Mr. Eamonn Murphy
*UNAIDS Regional Director
for Asia and the Pacific*




Mr. Mohammad Naciri
*Regional Director of UN
Women Asia and the Pacific*



Ms. Tomoko Nishimoto
*Assistant Director-General
and Regional Director, ILO
Regional Office for Asia and
the Pacific*



Mr. Indrika Ratwatte
*UNHCR Director of the
Regional Bureau for Asia
and the Pacific*



Ms. Cynthia Veliko
*Regional Representative
OHCHR Regional Office
for South East Asia*